

ឯកសារស្វែងរកសំណើជញ្ញវិថី

ខ្ទង់អណ្តូង ផ្គត់ផ្គង់សូឡាបូមទឹក អេលិចត្រូនិក និងសាងសង់ដើមទុកប្រអប់ស្តុកទឹក

REQUEST FOR PROPOSAL (RFP)

សេចក្តីផ្តើម

អង្គការអាក់សិនអេតកម្ពុជា (AAC) ដោយមានការឧបត្ថម្ភថវិកាពី the UK Foreign Commonwealth and Development Office; Lewis Family Trust; People's Postcode Lottery and AAUK បាននឹង កំពុងអនុវត្តគម្រោង “ជម្រើសដឹកនាំដោយស្ត្រីដើម្បីបន្តទៅនឹងការប្រែប្រួលអាកាសធាតុនៅប្រទេសកម្ពុជា តាមរយៈប្រព័ន្ធសូឡាបូមទឹក” នៅខេត្តកំពត ពោធិ៍សាត់ កោះកុង និងខេត្តកំពង់ធំនៃប្រទេសកម្ពុជា។ គម្រោងនេះ មានគោលបំណង ដើម្បីជួយបង្កើនលទ្ធភាពទទួលបានទឹកសម្រាប់ប្រើប្រាស់ សម្រាប់ផលិតកម្មកសិកម្ម (ពង្រីកការដាំដុះបន្លែ) និងជួយឱ្យកសិករមានលទ្ធភាពផលិតបានពេញមួយឆ្នាំ ជាពិសេសទៅទៀត គឺជួយលើកទឹកចិត្តដល់ស្ត្រី និងសម្រួលការងារធ្ងន់ៗក្នុងស្ថានបន្លែ(យោងទឹកស្រោចស្រព) ព្រមទាំងផ្តល់ឱកាសដល់ស្ត្រីក្នុងការដឹកនាំសកម្មភាពទាំងឡាយក្នុងការងារកសិកម្ម។ នៅក្នុងតំបន់គោលដៅ បញ្ហាខ្វះខាតទឹកសម្រាប់ស្រោចស្រពបន្លែ នៅតែប្រឈមខ្លាំង ជាពិសេសកសិករដែលដាំដុះអាស្រ័យទឹកភ្លៀង ស្រះទឹក និងស្ទឹង (ដោយសារនៅរដូវប្រាំងទឹកស្រះ និងទឹកស្ទឹងរឹងហួត)។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់កសិករក្រុមផលិតនៅក្នុងតំបន់គោលដៅងាយរងគ្រោះខាងលើ ជាពិសេសនៅរដូវប្រាំង និងអំឡុងពេលមានគ្រោះរាំងស្ងួត អង្គការអាក់សិនអេត គ្រោងនឹងផ្តល់ជូននូវប្រព័ន្ធចែកចាយដំណើរការដោយប្រើថាមពលព្រះអាទិត្យសម្រាប់បូមទឹកចំនួន ០៥ សំណុំ ជូនដល់ ០៥ សហគមន៍គោលដៅចំនួន នៅក្នុងខេត្តកំពង់ធំ (២ទីតាំង) កោះកុង (១ទីតាំង) និងកំពត (២ទីតាំង)។ ក្នុងនោះ មួយកន្លែងនឹងទទួលបាន ១សំណុំ (រួមមាន៖ ប្រព័ន្ធសូឡាបូមទឹកដើរដោយថាមពលពន្លឺព្រះអាទិត្យ អណ្តូងទឹក ជើងទម្រង់អាងស្តុកទឹក អាងស្តុកទឹក ម៉ូទ័រជំរុញទឹក និងប្រព័ន្ធទុយ)។

ដើម្បីសម្រេចនូវលទ្ធផលខាងលើ អង្គការអាក់សិនអេតកម្ពុជា បាននឹងកំពុងស្វែងរកសំណើពីក្រុមហ៊ុន អ្នកផ្គត់ផ្គង់ ឬអ្នកម៉ៅការ ដែលមានសមត្ថភាពសម្រាប់ផ្គត់ផ្គង់សម្ភារៈដូចខាងក្រោម៖

1. ការខ្ចងអណ្តូងយកទឹកប្រើប្រាស់ចំនួន ០៤ អណ្តូង
2. តំឡើងប្រព័ន្ធសូឡាបូមទឹកចំនួន ០៥ ឈុត/គ្រឿង
3. ផ្គត់ផ្គង់ធ្វើអាងស្តុកទឹក ០៥ ធុង (ចំណុះ ១០លីត្រ)
4. សាងសង់ជើងទម្រង់អាងស្តុកទឹកចំនួន ០៥ កន្លែង

ក្រុមហ៊ុន អ្នកផ្គត់ផ្គង់ ឬអ្នកម៉ៅការ ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ និងបានចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម ត្រូវបានលើកទឹកចិត្តឱ្យដាក់ពាក្យស្នើសុំ។ វិសាលភាពការងារ តម្រូវការជាក់លាក់នៃសម្ភារៈ និងបច្ចេកទេសនីមួយៗនឹងត្រូវបានពិពណ៌នា

ដូចខាងក្រោម។ ក្រុមហ៊ុន អ្នកម៉ៅការ ឬអ្នកផ្គត់ផ្គង់ ដែលត្រូវបានជ្រើសរើសនឹងត្រូវអនុវត្តការងារនេះដោយមានការចូលរួមសង្កេតពីអង្គការអាក់សិនអេតកម្ពុជា។ អាក់សិនអេត លើកទឹកចិត្តខ្ពស់ចំពោះក្រុមហ៊ុន ឬអ្នកម៉ៅការណា ដែលអាចមានលទ្ធភាពផ្គត់ផ្គង់ និងសេវាកម្មទាំងមូលរបស់គម្រោង (សម្ភារ និងការសាងសង់ទាំងបួនមុខខាងលើ)។ ហើយយើងក៏ស្វាគមន៍ដូចគ្នាចំពោះក្រុមហ៊ុន ឬអ្នកម៉ៅការផ្សេងៗទៀត ដែលទទួលបានដេញថ្លៃ និងមានលទ្ធភាពផ្គត់ផ្គង់ចំណែកណាមួយនៃគម្រោងទាំងមូលខាងលើ។ យើងនឹងពិនិត្យ និងពិចារណាដោយផ្អែកលើគុណភាព សេវាកម្ម និងតម្លៃរបស់អ្នកផ្គត់ផ្គង់ឬក្រុមហ៊ុននីមួយៗ ប្រកបដោយសុក្រិតភាព។

ក. លក្ខណៈបច្ចេកទេស

លក្ខណៈបច្ចេកទេស វិសាលភាពការងារ និងគំនូសប្លង់តំណាងសម្រាប់សម្ភារៈដែលគ្រោងនឹងខ្នង តំឡើង ផ្គត់ផ្គង់ និងសាងសង់ ត្រូវបានបង្ហាញនៅក្នុងឧបសម្ព័ន្ធនីមួយៗដូចខាងក្រោម៖

1. **ឧបសម្ព័ន្ធ១៖** លក្ខណៈបច្ចេកទេស វិសាលភាពការងារ តារាងតម្លៃការងារ និងគំនូសប្លង់តំណាងសម្រាប់ការខ្នងអណ្តូង (Well depth: 40-70m, PVC: 120mm, Water yeild: 3 meter-cube/hour)
2. **ឧបសម្ព័ន្ធ២៖** លក្ខណៈបច្ចេកទេស វិសាលភាពការងារ តារាងតម្លៃការងារ និងគំនូសប្លង់តំណាងសម្រាប់



Sample Solar.pdf

ការតំឡើងប្រព័ន្ធសូឡាបូមទឹក ([Link](#))

3. **ឧបសម្ព័ន្ធ៣៖** ប្រភេទ ទំហំ និងរូបភាពនៃអាងស្តុកទឹក ១០ម៉ែត្រគូប និង ការសាងសង់ជើងទម្រអាងស្តុក



Doc1.pdf

ទឹក ([Link](#))

ខ. ទីតាំងសម្រាប់តំឡើងសម្ភារៈ

ទីតាំងត្រូវបានបង្ហាញនៅក្នុងតារាងខាងក្រោម៖

ល.រ	ភូមិ	ឃុំ	ស្រុក	ខេត្ត	បរិយាយ
១	អូរសំបួរ	ក្តីដូង	កំពង់ស្វាយ	កំពង់ធំ	1. សូឡាបូមទឹក ១ឈុត 2. ម៉ូទ័រជំរុញទឹក ១ 3. សាងសង់អាងស្តុកទឹក (១០ម៉ែត្រគូប) និងជើងទម្រ

២	ចក	កំពង់ចិនជើង	ស្មោង	កំពង់ធំ	1. ខ្នងអណ្តូង ១ 2. សូឡាបូមទឹក ១ឈុត 3. ម៉ូទ័រជំរុញទឹក ១ សាងសង់អាងស្តុកទឹក (១០ម៉ែត្រគូប) និងជើងទម្រ
៣	តាធន	ដងពែង	ស្រែអំបិល	កោះកុង	4. ខ្នងអណ្តូង ១ 5. សូឡាបូមទឹក ១ឈុត 6. ម៉ូទ័រជំរុញទឹក ១ សាងសង់អាងស្តុកទឹក (១០ម៉ែត្រគូប) និងជើងទម្រ
៤	កំពង់ឡ	កំពង់ពោធិ៍	ក្រគរ	ពោធិ៍សាត់	7. ខ្នងអណ្តូង ១ 8. សូឡាបូមទឹក ១ឈុត 9. ម៉ូទ័រជំរុញទឹក ១ សាងសង់អាងស្តុកទឹក (១០ម៉ែត្រគូប) និងជើងទម្រ
៥	អូរសណ្តាន់	អូរសណ្តាន់	ក្រគរ	ពោធិ៍សាត់	10. ខ្នងអណ្តូង ១ 11. សូឡាបូមទឹក ១ឈុត 12. ម៉ូទ័រជំរុញទឹក ១ សាងសង់អាងស្តុកទឹក (១០ម៉ែត្រគូប) និងជើងទម្រ

ក្រុមហ៊ុន អ្នកផ្គត់ផ្គង់ ឬអ្នកម៉ៅការ ដែលចាប់អារម្មណ៍ត្រូវបានលើកទឹកចិត្តឱ្យទៅមើលទីតាំងគម្រោង និងធ្វើការវាយតម្លៃលទ្ធភាពនៅនឹង កន្លែង ដោយរាល់ការចំណាយទាំងអស់គឺ ស្ថិតនៅលើបន្ទុកផ្ទាល់ខ្លួនរបស់ក្រុមហ៊ុនមុនពេលដាក់សំណើ។ អង្គការអាក់សិនអេតកម្ពុជា នឹងសន្មតថាអ្នកដេញថ្លៃទាំងអស់ជឿជាក់ពីស្ថានភាពនៃទីតាំងគម្រោង។ នៅពេលកិច្ចសន្យាត្រូវបានចុះហត្ថលេខាជាមួយអ្នកដេញថ្លៃដែលទទួលជោគជ័យ អង្គការអាក់សិនអេតកម្ពុជា នឹងមិនទទួលយកការផ្លាស់ប្តូរវិសាលភាពការងារ ថវិកា ឬ ពេលវេលាពីអ្នកម៉ៅការដែលបណ្តាលមកពីអ្នកម៉ៅការមិនស្គាល់ស្ថានភាពទីតាំងច្បាស់លាស់នោះទេ។

គ. រយៈពេលប្រតិបត្តិការ

អង្គការអាក់សិនអេតរំពឹងថា រាល់ការងារដែលត្រូវធ្វើកិច្ចសន្យាក្រោមការដេញថ្លៃនេះនឹងចាប់ផ្តើមនៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ឃ. តម្លៃ

តម្លៃរបស់អ្នកដេញថ្លៃសម្រាប់ការងារនេះនឹងត្រូវបានកំណត់ជាក់លាក់ និងបង្ហាញជាដុល្លារ ដោយរួមបញ្ចូលទាំងថ្លៃពន្ធផ្សេងៗ។ អ្នកដេញថ្លៃត្រូវតែបញ្ជាក់ពីថ្លៃដើមក្នុងមួយឯកតា និងថ្លៃដើមសម្រាប់សម្ភារៈទាំងអស់ដែលត្រូវបានដកស្រង់ក្នុងទម្រង់នៃការដេញថ្លៃ។ តម្លៃឯកតាដែលបានផ្តល់គឺ ផ្អែកលើលក្ខណៈបច្ចេកទេស និងវិសាលភាពការងារដែលបានពិពណ៌នាក្នុងឧបសម្ព័ន្ធនៃសំភារៈនីមួយៗ។ ការទូទាត់ប្រាក់នឹងត្រូវធ្វើឡើងដោយផ្អែកទៅលើលទ្ធផលសម្រេចនៃការអនុវត្តការដាក់ស្តែងដែលបានព្រមព្រៀងគ្នា ព្រមទាំងត្រូវបានផ្ទៀងផ្ទាត់បញ្ជាក់ដោយអ្នកតំណាងអង្គការអាក់សិនអេត និងតំណាងសហគមន៍ប្រសិនបើវាខុសគ្នាពីលក្ខណៈបច្ចេកទេស និងវិសាលភាពការងារដែលបានគ្រោង។

ង. ការដាក់ពាក្យស្នើសុំ

ឯកសារស្នើសុំដេញថ្លៃទាំងអស់ត្រូវបញ្ជាក់ពីប្រធានបទឲ្យបានច្បាស់លាស់ និងដាក់ក្នុងស្រោមសំបុត្របិទជិត រួចផ្ញើមកកាន់ការិយាល័យអង្គការអាក់សិនអេតកម្ពុជា នៅទីក្រុងភ្នំពេញ ឲ្យបានមុនថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម៉ោង ១៦:០០ រសៀល តាមអាសយដ្ឋាន៖ ផ្ទះលេខ ៣៣ ផ្លូវលេខ ៧១ សង្កាត់ទន្លេបាសាក់ ខណ្ឌ ចំការមន ប្រអប់សំបុត្រប្រែសន្លឹកលេខ ៦៦ រាជធានីភ្នំពេញ។

ច. មាតិកានៃពាក្យស្នើសុំ

រាល់សេចក្តីស្នើសុំទាំងអស់ត្រូវតែអនុលោមទៅតាមតម្រូវការ ដោយរួមបញ្ចូលនូវឯកសារភ្ជាប់ដូចខាងក្រោម៖

- ❑ ទី១៖ ចំណាប់អារម្មណ៍នៃការដេញថ្លៃ។ ត្រូវបំពេញ និងចុះហត្ថលេខាដោយអ្នកដេញថ្លៃ។
- ❑ ទី២៖ វិក័យប័ត្រតម្លៃលម្អិត (BoQ)។ ឯកសារនេះត្រូវតែបំពេញ និងចុះហត្ថលេខាដោយក្រុមហ៊ុនដេញថ្លៃ។
- ❑ ទី៣៖ លក្ខណៈបច្ចេកទេស និងវិសាលភាពការងារដែលចុះហត្ថលេខាដោយអ្នកម៉ៅការ។
- ❑ ទី៤៖ គំនូសប្លង់តំណាង (បើសិនជាមាន ឬក៏ប្រើប្រាស់ប្លង់ដែលអាក់សិនអេតផ្តល់ជូន)។
- ❑ ទី៥៖ ផែនការការងារ (អាចប្រើទម្រង់ផ្ទាល់ខ្លួនរបស់អ្នកដេញថ្លៃ)។ ផែនការការងារត្រូវបញ្ជាក់យ៉ាងច្បាស់អំពីផែនការសម្រាប់ការកៀច និងដឹកជញ្ជូនឧបករណ៍ បុគ្គលិក និងសម្ភារ ទៅកាន់ទីតាំងការងារ។
- ❑ ទី៦៖ អ្នកដេញថ្លៃត្រូវភ្ជាប់មកនូវព័ត៌មានដូចខាងក្រោម៖

១. កស្ថតាងនៃការចុះបញ្ជីក្រុមហ៊ុន៖ អ្នកដេញថ្លៃត្រូវតែរួមបញ្ចូលច្បាប់ចម្លងមួយច្បាប់នៃឯកសារខាងក្រោម៖

- វិញ្ញាបនបត្រនៃការចុះឈ្មោះ (ការចុះឈ្មោះបច្ចុប្បន្នរបស់ស្ថាប័ន)
- ការចុះឈ្មោះអាករលើតម្លៃបន្ថែម (VAT registration) (ប្រសិនបើមាន)

២. ព័ត៌មានអំពីធនាគារ៖ អ្នកដេញថ្លៃត្រូវតែផ្តល់ព័ត៌មានដូចខាងក្រោម៖

- ភ័ស្តុតាងដែលបញ្ជាក់ថាអ្នកដេញថ្លៃមានគណនីធនាគារសាជីវកម្ម ក្នុងឈ្មោះជាក្រុមហ៊ុនមិនមែនជារបស់បុគ្គលទេ
- ឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់ប្រធានក្រុមហ៊ុនដេញថ្លៃ និងបុគ្គលិកសំខាន់ៗ

៣. សម្ភារបរិក្ខារ៖ គ្រឿងបរិក្ខារណាមួយដែលត្រូវប្រើក្នុងកិច្ចការនេះត្រូវតែស្ថិតនៅក្នុងស្ថានភាពល្អប្រសើរ ដើម្បីបំពេញតាមលក្ខណៈបច្ចេកទេសសម្រាប់ការបំពេញការងារ។ ការពិពណ៌នាអំពីគ្រឿងបរិក្ខារ និងរូបថតថ្មីៗគួរតែភ្ជាប់ក្នុងសំណើនេះ។

៤. បទពិសោធន៍ការងារពីមុន៖ ពិពណ៌នាអំពីការងារស្រដៀងគ្នាដែលបានបញ្ចប់ក្នុងរយៈពេល ៣ (៣) ឆ្នាំកន្លងមក មិនឲ្យលើសពី ៣ ទំព័រ។

៥. ឯកសារយោង៖ យ៉ាងហោចណាស់ត្រូវមានការផ្តល់សេចក្តីយោងចំនួន ៣ ដោយរួមមានឈ្មោះអតិថិជន និងព័ត៌មានទំនាក់ទំនង រួមមានលេខទូរស័ព្ទ អ៊ីមែល និងអាសយដ្ឋាន។ លើសពីនេះទៀតការផ្តល់សក្ខីកម្ម ឬ លិខិតបញ្ជាក់នៃការងារដែលបានបញ្ចប់យ៉ាងហោចណាស់ក៏បី (៣) ដែរ។

បញ្ជាក់៖ ក្រុមហ៊ុន ឬអ្នកផ្គត់ផ្គង់ អាចប្រើប្រាស់ទម្រង់ឯកសារភ្ជាប់របស់ស្ថាប័ន ឬក្រុមហ៊ុនខ្លួនបាន ក្នុងការ ចូលរួមដេញថ្លៃ តែត្រូវផ្តល់ព័ត៌មានឲ្យបានគ្រប់គ្រាន់ ដែលអង្គការអាក់សិនអេតត្រូវការខាងលើ ឬទាក់ទងមក អង្គការដើម្បីទទួលបានទម្រង់ដេញថ្លៃពីអង្គការអាក់សិនអេត។ ចំពោះសម្ភារមួយចំនួន ដូចជា ជើងទម្រ និង អាងស្តុកទឹក អ្នកផ្គត់ផ្គង់អាចផ្តល់ព័ត៌មានតាមលទ្ធភាពដែលខ្លួនអាចផ្តល់ឲ្យបានតាមចំណុច នីមួយៗ ខាងលើ)។

៣. លក្ខខណ្ឌទូទៅ

- I. សំណើត្រូវតែមានភាពស៊ីជម្រៅស្របតាមលក្ខណៈបច្ចេកទេសដែលមាននៅក្នុងឯកសារនេះ។
- II. មិនមានស្ថានភាពណាមួយដែលអង្គការអាក់សិនអេតកម្ពុជានឹងផ្គត់ផ្គង់រាល់មធ្យោបាយជីកជញ្ជូន ឬ ផ្គត់ផ្គង់ថ្លៃដើមណាមួយឡើយ។
- III. តម្លៃគិតជាដុល្លារដែលបានស្នើឡើងដោយអ្នកដេញថ្លៃគឺជាតម្លៃកំណត់ជាក់លាក់គ្មានការប្រែប្រួល ទោះបីជាមានការប្រែប្រួលរូបិយប័ណ្ណ និងភាពខុសគ្នានៃតំលៃទំនិញ (សំភារៈសំណង់ឥន្ធនៈ។ ល។)
- IV. រាល់សំណូមពរទាំងអស់រួមទាំងឧបសម្ព័ន្ធ និងឯកសារគាំទ្រទាំងអស់ត្រូវតែដាក់ជាភាសាអង់គ្លេស ឬភាសាខ្មែរ
- V. សំណួរបច្ចេកទេសពាក់ព័ន្ធក្នុងអំឡុងពេលស្នើសុំ និងទម្រង់ដេញថ្លៃ អាចទាក់ទងទៅ លោក **រៀង ឡុងឌី** តាមរយៈអ៊ីមែល៖ Lundi.Vieng@actonaid.org or 012 959 466
- VI. អ្នកដែលទទួលជោគជ័យនឹងត្រូវបានប្រកាសប្រាប់ជាមួយនឹងកិច្ចសន្យាដែលមានលក្ខន្តិកៈរបស់អង្គការអាក់សិនអេតកម្ពុជា រួមទាំងបទប្បញ្ញត្តិទាក់ទងនឹងការធានាគុណភាពការងារ និង សម្ភារ។ គ្មានការងារណាដែលត្រូវចាប់ផ្តើមដោយគ្មានកិច្ចសន្យាដែលបានចុះហត្ថលេខាពេញលេញរវាងអង្គការអាក់សិនអេតកម្ពុជា និងក្រុមហ៊ុនដេញថ្លៃដែលទទួលបានជោគជ័យនោះឡើយ។

២. ការបើកដំណើរការជ្រើសរើសក្រុមហ៊ុនដេញថ្លៃ

សំណើទាំងអស់នឹងត្រូវបានបើករួមគ្នាដោយគណៈកម្មាធិការដេញថ្លៃរបស់អង្គការអាក់សិនអេតកម្ពុជា បន្ទាប់ពីការប្រកាសត្រូវបានបិទបញ្ចប់។ អ្នកម៉ៅការទទួលបានជាគណៈកម្មាធិការដេញថ្លៃនឹងត្រូវជូនដំណឹងអំពីការជ្រើសរើសតាមរយៈអ៊ីម៉ែលឬមធ្យោបាយទំនាក់ទំនងដែលសមស្រប។ រាល់ការប៉ុនប៉ងរបស់អ្នកដេញថ្លៃដែលធ្វើឲ្យមានលំអៀង ឬ ជះឥទ្ធិពលដល់អង្គការអាក់សិនអេតកម្ពុជា ក្រៅពីការណែនាំដែលមានចែងនៅក្នុង RFP នេះនៅក្នុងដំណើរការនៃការត្រួតពិនិត្យការវាយតម្លៃ និងការប្រៀបធៀបសំណើ ឬ ដើម្បីទទួលបាននូវព័ត៌មានសំខាន់ៗផ្សេងៗទៀតនឹងការសម្រេចចិត្តទាក់ទងនឹងការប្រគល់កិច្ចសន្យា អាចនឹងបណ្តាលឱ្យមានការបដិសេធជាបន្ទាន់នូវសំណើរបស់ក្រុមហ៊ុនដេញថ្លៃនោះ។

ការវាយតម្លៃសំណើ

ដំណើរការវាយតម្លៃខាងក្រោមនឹងត្រូវបានប្រើប្រាស់៖

ជំហានទី១៖ ពិនិត្យឯកសារដែលបញ្ជាក់ថាក្រុមហ៊ុនបានចុះបញ្ជីនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីអនុវត្តការងារសាងសង់សំណង់ ឬ ផ្គត់ផ្គង់សម្ភារ ឬ តំឡើងសូឡា ឬ ខ្ទង់អណ្តូង។

ជំហានទី ២៖ បន្ទាប់ពីបញ្ចប់ជំហានទី ១ អង្គការអាក់សិនអេតកម្ពុជានឹងវាយតម្លៃសំណើដែលនៅសល់ដោយផ្អែកលើ លក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

ល.រ	លក្ខណៈវិនិច្ឆ័យ	ពិន្ទុខ្ពស់បំផុត	ពិន្ទុដែលផ្តល់ឲ្យ
១	ផែនការ ការងារ	៥	
២	តម្លៃដែលយកចេញពី BoQ / ទម្រង់នៃការដេញថ្លៃ	២៥	
៣	ជំនាញវិជ្ជាជីវៈរបស់បុគ្គលិក	២៥	
៤	សម្ភារ	២០	
៥	បទពិសោធន៍ការងារពីមុន និងឯកសារយោង	២៥	
	ពិន្ទុសរុប	១០០	

ឈ. ការលុបចោលសំណើស្នើសុំ (RFP)

អង្គការអាក់សិនអេតកម្ពុជាសូមរក្សាសិទ្ធិក្នុងការលុបចោល RFP នេះនៅពេលណាមួយ ឬ មិនផ្តល់ឲ្យក្រុមហ៊ុនណាមួយ ឬ កែប្រែលក្ខខណ្ឌដែលត្រូវអនុវត្ត។ រាល់សំណើទាំងអស់ត្រូវបានដាក់ជូន គឺជាចំណាយតែមួយគត់របស់អ្នកដេញថ្លៃ។ ទាំងអង្គការអាក់សិនអេតកម្ពុជា និងដៃគូអនុវត្តក្នុងតំបន់ទាំងអស់ មិនមានទំនួលខុសត្រូវអ្វីទាំងអស់ពាក់ព័ន្ធនឹង RFP នេះ។